



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

ភេទ: ឈ្មោះ.....ស៊ិស្សបែក

អនុប្រើប្រាស់ គ្មានៗ

ការង្រៀចចំ ឬទទួលទំនាក់ទំនាក់នៃការង្រៀចចំ
អនាគម្ពារិកនៃប្រជាធិបតេយ្យនៃប្រជាធិបតេយ្យ នៃប្រជាធិបតេយ្យនៃប្រជាធិបតេយ្យនៃប្រជាធិបតេយ្យនៃប្រជាធិបតេយ្យ

ភេទ: ស៊ិស្សបែក

- បានយើង្វិជុនូវនៅព្រះរាជាណាចក្រកម្ពុជា
- បានយើង្វិជុនូវនៅព្រះរាជាណាចក្រកម្ពុជា នស/ករត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការ តែងតាំងដីជ្រើសរើសប្រជាធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា
- បានយើង្វិជុនូវនៅព្រះរាជាណាចក្រកម្ពុជា នស/ករត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការ កែសម្រួលនិងបំពេញបន្ទូមសមាសភាពដីជ្រើសរើសប្រជាធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា
- បានយើង្វិជុនូវនៅព្រះរាជាណាចក្រកម្ពុជា នស/ករត/០៩១៦/៣៦៨ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦ ស្តីពីការ កែសម្រួលនិងបំពេញបន្ទូមសមាសភាពដីជ្រើសរើសប្រជាធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា
- បានយើង្វិជុនូវនៅព្រះរាជាណាចក្រកម្ពុជា ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើប្រាប់ ស្តីពីការង្រៀចចំ និងការប្រព័ន្ធឌីជីថានៃគណៈដ្ឋីមន្ត្រី
- បានយើង្វិជុនូវនៅព្រះរាជាណាចក្រកម្ពុជា នស/ករម/០៩៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើប្រាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានយើង្វិជុនូវនៅព្រះរាជាណាចក្រកម្ពុជា នស/ករម/០៩០៧/០០២ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០០៧ ដែលប្រកាសឲ្យប្រើប្រាប់ ស្តីពីការអនុម័តយំព្រមឲ្យព្រះរាជាណាចក្រកម្ពុជាបូលជាការី នៃពីធីសារ បន្ទូមនៃអនុសញ្ញាស្តីការប្រព័ន្ធដំណើរាយកម្ម អំពើយោរោះ អំពើអមនុស្សធម៌ អំពើធ្វើឡើងបុរាណ ឬប្រើប្រាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានយើង្វិជុនូវនៅព្រះរាជាណាចក្រកម្ពុជា នស/ករត/០៩១៧/១៩៤ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ស្តីពីការ បង្កើតគណៈកម្មាធិការដីប្រព័ន្ធដាតុរាយកម្ម អំពើយោរោះ អំពើអមនុស្សធម៌ អំពើធ្វើឡើងបុរាណ ឬប្រើប្រាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់ដ្ឋីមន្ត្រីក្រសួងមហាផ្ទៃ

**សម្រេច
ចំណុចទី ១
បច្ចេក្ខណ៍**

ទារាំង..

អន្តរកើត្យនេះមានគោលបំណងកំណត់អំពីការរៀបចំនិងការប្រព័ន្ធទៅបែស់លេខាធិការដ្ឋាននៃ គណៈកម្មាធិការដោកនិប្បាទំងារឱ្យកម្ម អំពីយោរយោ អំពីអមនុស្សធំ អំពីធ្វើឱ្យកម្មបែស់លេខាធិការដ្ឋាន ឬក្នុងកម្ម សរស់ដោកក្នុងការតាំង គ.ជ.ប.ទ) ។

ទារាំង២..

អន្តរកើត្យនេះមានគោលដៅដូចខាងក្រោម៖

- កំណត់អំពីបែសកកម្ម និងចំណាសម្ល៉នបែស់លេខាធិការដ្ឋាន គ.ជ.ប.ទ
- រៀបចំមុខងារ និងការកិច្ចបែស់អង្គភាពនានាដែលចំណុចនៃលេខាធិការដ្ឋាន គ.ជ.ប.ទ
- ធនាគុណភាព និងប្រសិទ្ធភាពនៃលទ្ធផលបំពេញការដោកបែស់លេខាធិការដ្ឋាន គ.ជ.ប.ទ។

ទារាំង៣..

អន្តរកើត្យនេះមានវិសាលភាពអនុវត្តលើលេខាធិការដ្ឋាន និង អង្គភាពនានាដំណឹងនៃលេខាធិការដ្ឋាន គ.ជ.ប.ទ ។

**ចំណុចទី២
អ្នកនាគិត និងអ្នកនាគិត**

ទារាំង៤..

លេខាធិការដ្ឋាន គ.ជ.ប.ទ មានតួនាទី និងការកិច្ច ដូចខាងក្រោម៖

- ធនានិន្ទភាព និងដំណើរការការដោករដ្ឋាភាពបែស់ គ.ជ.ប.ទ
- រៀបចំដែនការយុទ្ធសាស្ត្រ និងដែនការសកម្មភាព បែស់ គ.ជ.ប.ទ
- លើកគម្រោងថ្មីក្រប់ប្រព័ន្ធបែស់ គ.ជ.ប.ទ
- គ្រប់គ្រងហិរញ្ញវត្ថុ គណនេយ្យ ចំណុល ចំណាយ ចលនទ្រព្យ អចលនទ្រព្យ បែស់ គ.ជ.ប.ទ
- គ្រប់គ្រងមន្ត្រី បុគ្គលិក លេខាធិការដ្ឋាន គ.ជ.ប.ទ
- លើកសំណើដៃសែស តែងតាំង ផ្ទៀរការកិច្ច លើកសរសើរ ជុនដ្ឋាន តម្លៃដំបាន: ដាក់វិនិយ ឬ បញ្ចប់តំណែង មន្ត្រី បុគ្គលិក លេខាធិការដ្ឋាន
- ប្រមូលព័ត៌មាន អំពីចំនួននិងទីតាំងកន្លែងយុំយាំង ចំនួននិងស្ថានភាពដែលត្រូវបានដឹកហូត

សេវាការ ជូន គ.ជ.ប.ទ

- រៀបចំកម្មវិធី ទស្សនកិច្ចគ្រឹតពិនិត្យទីកន្លែងយុំយាំង ហេដ្ឋាបេនាសម្ព័ន្ធ និងឧបករណ៍នៃទីកន្លែងយុំយាំង និងការប្រពើត្តុមកលើជនដើលត្រូវបានដើរកហូតសេវាការនៅតាមទីកន្លែងនោះ ទាំងកន្លែងដើរកដើរ និងទាំងកន្លែងសាធារណៈ ជូន គ.ជ.ប.ទ
- រៀបចំនិងលើកអនុសាសន៍ជូន គ.ជ.ប.ទ ដើម្បីកែលមួកការប្រពើត្តុ និងលក្ខខណ្ឌនៃជនដើលត្រូវបានដើរកហូតសេវាការ ដើម្បីបង្ហារទានេកម្ម ដោយផ្តើកលើបញ្ញាត្រីច្បាប់ជាតិ លិខិតបទដ្ឋានគិតិយុត្តិ ពាក់ព័ន្ធបែស់ជាតិ និងអង្គភាពហប្រជាតិជាតិ នៅតាមកន្លែងយុំយាំង
- លើកសំណើនិងសេចក្តីសង្គត ពាក់ព័ន្ធនិងច្បាប់ដើលកំពុងមានជាទរាង និងសេចក្តីប្រាងច្បាប់ជាតិនានា ជូន គ.ជ.ប.ទ
- រៀបចំកម្មវិធីបណ្តុះបណ្តាល វិក្សីត្រូវការ ដើលមន្ត្រីលេខាធិការដ្ឋាន និងក្រុមគោលដៅដើលអនុវត្តការងារដើរកហូតសេវាការ អំពីច្បាប់ជាតិ គោលនយោបាយជាតិ អនុសញ្ញាប្រចាំងទានេកម្ម និងពិធីសារប៊ូម
- រៀបចំកម្មវិធីអប់រំ ធម្មុជ្រួយ អំពីបទបញ្ញាត្រីច្បាប់ គោលនយោបាយ លិខិតបទដ្ឋានគិតិយុត្តិជាតិ អនុសញ្ញានិងពិធីសារប៊ូម ពាក់ព័ន្ធនិងការប្រចាំងការធ្វើទានេកម្ម និងការប្រពើត្តុមកលើខ្លួន ឬទណ្ឌកម្មដោឡើត ដើលយោរោះ អមុនុស្សុធ័រ បូបនោកបន្ទាប
- រៀបចំសន្លឹកាត កិច្ចប្រជុំ និងសិក្សាសាលា ហេស់ គ.ជ.ប.ទ
- រៀបចំបាយការណ៍ជាតិស្តីពីការអនុវត្តអនុសញ្ញាប្រចាំងទានេកម្ម និងពិធីសារប៊ូម តាមកាលកំណត់ ជូន គ.ជ.ប.ទ
- ទំនាក់ទំនងដោមួយអនុគណៈកម្មដើរការបង្ហារ ហេស់អង្គភាពហប្រជាតិជូន គ.ជ.ប.ទ ដើម្បីផ្តល់ព័ត៌មាន និងផ្តើបង្រួម
- ទំនាក់ទំនងសាធារណៈ និងធម្មុជ្រួយព័ត៌មាននានាលើហេស់ គ.ជ.ប.ទ
- ធ្វើបាយការណ៍ប្រចាំខែ ត្រីមាស ៧ មាស និងច្បាប់ ស្តីពីលទ្ធផលការងារហេស់ គ.ជ.ប.ទ ដើលទទួលបាន និងលើកទិសដៅបន្ទូល
- អនុវត្តការកិច្ចធម្មុជ្រួយព័ត៌មានប្រចាន គ.ជ.ប.ទ ប្រគល់ជូន។

ខំណែនិត នៅនានាសង្គ័ែ

នាយកទៅ..

លេខាធិការដ្ឋាន គ.ជ.ប.ទ ត្រូវដើរកនាំដោយប្រចានមួយរូប និងអមដោយអនុប្រចានមួយចំនួន តាមការព័ត៌មាន។

ប្រចានលេខាធិការដ្ឋាន ត្រូវតែងតាំងដោយព្រមទាំងក្រុមក្រុងក្រុម និងអនុប្រចានត្រូវតែងតាំងដោយអនុក្រុម។

ទារសារ..

លេខាជីវាជ្លាន គ.ជ.ប.ទ មានចែនតាមអ្នកដែលបានបង្កើតឡើងក្នុងក្រោម ៖

- ផ្ទៃកដ្ឋានលិនីហិរញ្ញវត្ថុ
- ផ្ទៃកនឹងកម្ម និងដំឡើយផ្ទៃកច្បាប់
- ផ្ទៃកបណ្តុះបណ្តាល និងផ្សេងៗផ្សេងៗអប់រំ
- ផ្ទៃកទំនាក់ទំនង និងសហប្រតិបត្តិការ

អង្គភាពលេខ នៃលេខាជីវាជ្លាន គ.ជ.ប.ទ ត្រូវបែងចាយបសម្ព័ន្ធ ១ នៃអនក្រើក្រុងនេះ ។

ទារសារ..

ផ្ទៃកនឹមួយនា ត្រូវដើរការណ៍ដោយប្រធាន ០១ (មួយ) រួច តែងតាំងដោយអនក្រើក្រុង និងអមដោយអនុប្រធាន មួយចំនួន តែងតាំងដោយប្រកាសបេស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

លេខាជីវាជ្លាន គ.ជ.ប.ទ អាចមានការិយាល័យមួយចំនួនតាមការចំណាំ ។ ការរៀបចំនិងការប្រព័ន្ធឌើបេស់ការិយាល័យ ត្រូវកំណត់ដោយប្រកាសបេស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

ទារសារ..

ផ្ទៃកដ្ឋានលិនីហិរញ្ញវត្ថុ មានការកិច្ច ដូចខាងក្រោម ៖

- សហការដោមឈើផ្ទៃកដ្ឋានលិនីហិរញ្ញវត្ថុ ដើម្បីរៀបចំនិងការសកម្មភាពការងារ បេស់ គ.ជ.ប.ទ
- រៀបចំលិខិតបទជ្រាវនាពាណិជ្ជកម្ម គ.ជ.ប.ទ
- គ្រប់គ្រង និងចែកចាយកសាងផ្ទៃកដ្ឋានលិនីហិរញ្ញវត្ថុ បេស់ គ.ជ.ប.ទ
- លើកកម្រាងដែនការ ហិរញ្ញវត្ថុ សម្រាត់ កសិការ មធ្យាតាយនឹកជិត្យន ចលនត្រពូ និងអចលន ត្រពូ បេស់ គ.ជ.ប.ទ
- គ្រប់គ្រង ចំណុល ចំណាយ ចិត្តការ និងផ្តល់ផ្តល់
- គ្រប់គ្រង ដីកន្លែង និងចាត់ចែងការងារផ្ទៃកដ្ឋានលិនីហិរញ្ញវត្ថុ ដើម្បី ស្ថិតិ និងសុប
- លើកសំណើរឿងរឿង តែងតាំង ផ្ទៃកកិច្ច លើកសរសើរ ផ្តល់ខ្លះ តម្លៃខ្លះ ដាក់វិនិយ បុ បញ្ចប់តិចណាង មន្ត្រី បុគ្គលិក លេខាជីវាជ្លាន
- រៀបចំសិក្សាសាលា ប្រកិច្ចប្រជុំផ្សេងៗ បេស់ គ.ជ.ប.ទ
- បុកសុប្ឧរាងការណ៍លទ្ធផលការងារប្រចាំខែ ក្រើមាស ៣ មាស ត្រូវ បេស់គ.ជ.ប.ទ និងលើក ទិសដៅបន្ទូល
- អនុវត្តការកិច្ចផ្សេងៗ ទៀតដើលប្រធានលេខាជីវាជ្លាន គ.ជ.ប.ទ ប្រគល់ផ្តល់ ។

ទារសារ..

ផ្ទៃកនឹងកម្ម និងដំឡើយផ្ទៃកច្បាប់ មានការកិច្ច ដូចខាងក្រោម ៖

- សិក្សាសាលា អំពីផ្ទៃកដ្ឋានលិនីហិរញ្ញវត្ថុ អនុដោតិ ដែលកំពុងមានជាជម្រោគនៅក្នុងជាតិ កំងុចជាបណ្តុះបណ្តាលទេសជាបក្សលើលើអនុសញ្ញា និងពិធីសារបន្ទែម បេស់អង្គភាពសហប្រជាតិ

- សិក្សា លើកសំណើ និងលើកសេចក្តីសង្គត ពាក់ព័ន្ធនឹងច្បាប់ដែលកំពុងមានជាជម្យន និង សេចក្តីប្រាងច្បាប់ជាតិនាន ដូន គ.ជ.ប.ទ
- ទំនាក់ទំនង និងសម្របសម្រល ប្រមូលព័ត៌មាន ចំនួនទីកន្លែងយុំយាំង ចំនួនជនដែលត្រូវបាន ដើរក្នុងសេវាទីការ ព្រមទាំងស្ថានភាព និងការប្រព័ន្ធដឹក្បីកន្លែងយុំយាំង ដូន គ.ជ.ប.ទ
- រៀបចំកម្មវិធី និងចូលរួមទស្សនកិច្ចត្រួតពិនិត្យទីកន្លែងយុំយាំង ដូន គ.ជ.ប.ទ
- ទទួល ពិនិត្យ និងសិក្សាការិយាល័យតម្លៃការបណ្តឹង និងលើកយោបល់ប្រសំណើ ដូន គ.ជ.ប.ទ
- សិក្សា ស្រាវជ្រាវ អំពីទាកុណាកម្មដែលប្រព័ន្ធដឹក្បីជនដែលត្រូវបានដើរក្នុងសេវាទីការ ដែលទទួល បានព័ត៌មានពីបណ្តាញសារព័ត៌មានរៀងរាល
- ប្រើក្សាយោបល់ផ្ទៀកច្បាប់ ពាក់ព័ន្ធនឹងសិទ្ធិចុះផ្តើមពីទាកុណាកម្ម ហេសជនដែលត្រូវបានដើរក្នុងសេវាទីការ
- លើកយោបល់ និងផ្តល់អនុសាសនដូន គ.ជ.ប.ទ ក្នុងគោលបំណងកំណត់មុខប្រព័ន្ធដឹក្បីកន្លែងយុំយាំង និង ផ្តល់លក្ខខណ្ឌសម្របសម្រាប់ជនដែលត្រូវបានដើរក្នុងសេវាទីការ
- បុគ្គលូបាយការណ៍លទ្ធផលការងារប្រចាំខែ ត្រីមាស មេស ឆ្នាំ ហេសផ្ទៀក និងលើកទិសដៅបន្ទូល
- អនុវត្តការកិច្ចរៀងរាល់ទៀត ដែលប្រជានិយាជាតិការងារ គ.ជ.ប.ទ ប្រគល់ដូន ។

ទំនាក់ទំនង១០..

ផ្នែកបណ្តុះបណ្តាល និងផ្សេងៗផ្សាយអប់រំ មានការកិច្ច ជូចខាងក្រោម :

- រៀបចំ ដែនការ ឧបករណ៍ សម្រាប់អប់រំ បណ្តុះបណ្តាលអំពីបញ្ជីច្បាប់ជាតិ ពាក់ព័ន្ធនឹងសិទ្ធិចុះផ្តើមពីទាកុណាកម្ម អនុសញ្ញាប្រចាំខែទាកុណាកម្ម និងពិធីសារបែន្ទូម
- រៀបចំ និងផ្តល់តូចបណ្តុះបណ្តាល ធម៌ម្រី បុត្រិក លេខាជិកការងារ និងក្រុមគោលដៅ ដែល អនុវត្តការងារដើរក្នុងសេវាទីការ
- រៀបចំ និងផ្តល់វិញ្ញាបនប័ត្រ ដូនសិក្សាការ ដែលបានបញ្ចប់វត្ថុ
- សិក្សាស្រាវជ្រាវ រៀបចំ ចងក្រោង ធមិត និងចំកងផ្សាយ ឯកសារពាក់ព័ន្ធនឹងសិទ្ធិចុះផ្តើមពីទាកុណាកម្ម អំពីយោរយោ អំពីអមុនស្សីធុំ អំពីធ្វើទូកបុកម្យ ប្រុងដែលត្រូវបាន ដើរក្នុងសេវាទីការ ដូចដែលមានចំងក្រឹងច្បាប់ជាតិ និងអនុសញ្ញាប្រចាំខែទាកុណាកម្ម និងពិធីសារបែន្ទូម
- ផ្សេងៗផ្សាយការណ៍លទ្ធផលការងារប្រចាំខែ ត្រីមាស មេស ឆ្នាំ ហេសផ្ទៀក និងលើកទិសដៅបន្ទូល
- បុគ្គលូបាយការណ៍លទ្ធផលការងារប្រចាំខែ ត្រីមាស មេស ឆ្នាំ ហេសផ្ទៀក និងលើកទិសដៅបន្ទូល
- អនុវត្តការកិច្ចរៀងរាល់ទៀត ដែលប្រជានិយាជាតិការងារ គ.ជ.ប.ទ ប្រគល់ដូន ។

ទំនាក់ទំនង១១..

ផ្នែកទំនាក់ទំនង និងសហប្រតិបត្តិការ មានការកិច្ច ជូចខាងក្រោម :

- ទំនាក់ទំនង សហការ និងសម្របសម្រលជាមួយក្រសួង ស្ថាប័នដូន អង្គការមិនមែនផ្ទាក់ពាល ជាតិ អនុដោតិ ត្រីមេស វិទ្យាសាសនជាតិ ស្ថានទូត និងដែគិកខ្លួន នានា

- រៀបចំដែនការទសយោគកិច្ចសិក្សា និងចូលរួមការពារណាយការណ៍ជាតិ ទាំងក្នុងនិងក្រោប្រែស
- រៀបចំកិច្ចព្រមព្រៀង បុអនុស្សរណៈយោគយល់ត្រូវ រាង គ.ជ.ប.ទ និង អង្គការ ស្ថាប័នជាតិ អនុជាតិ ជាដើរក្នុង
- សម្របសម្រួល ទំនាក់ទំនង ប្រមូលព័ត៌មានជាតិ និងអនុសាសន៍បេស់គណៈកម្មាធិកាប្រជាធិបតេយ្យ ទានកម្មបេស់អង្គការសហប្រជាតិ ដើម្បីរៀបចំសរស់នរោត្តមន៍ គ.ជ.ប.ទ
- ទំនាក់ទំនង និងសម្របសម្រួល ដែលធ្វើឡើងនិងក្នុងក្រសួង និងអ្នករក្សាទុកដ្ឋាន និងអ្នករក្សាទុក ការណ៍ពីសស ទទួលបន្ទុកសិទ្ធិមនុស្សបេស់អង្គការសហប្រជាតិ
- បុគ្គលូបាយការណ៍លទ្ធផលការងារប្រចាំខែ ត្រីមាស ធមាស ឆ្នាំ បេស់ផ្លូវក និងលើកទិន្នន័យបន្ទុក
- អនុវត្តការកិច្ចផ្សេងៗទៀត ដែលប្រធានលេខាជាតិការដ្ឋាន គ.ជ.ប.ទ ប្រគល់ជូន ។

ចំណុចទី៤
ក្រសួង និងក្រសួង

ទារាង១៧..

មន្ត្រីកដការបំពេកដោរនៅលេខាជាតិការដ្ឋាន គ.ជ.ប.ទ ជាមន្ត្រីដែលស្ថិតនៅក្នុងក្របខ័ណ្ឌមុខងារ សាធារណៈ។

មន្ត្រីកដការបំពេកដោរនៅលេខាជាតិការដ្ឋាន គ.ជ.ប.ទ ត្រូវស្ថិតនៅក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ ។ ក្នុងករណីចាំបាច់ លេខាជាតិការដ្ឋានអារស្សីសំផ្តើមន្ត្រីជំនាញពីក្រសួង ស្ថាប័នជាន់ បុគ្គលូបាយការណ៍លទ្ធផលការងារប្រចាំខែ ត្រីមាស ធមាស មន្ត្រីជាប់ កិច្ចសង្គម ដើម្បីជួយបំពេញការងារ ។

ទារាង១៨..

មន្ត្រីកដការនៃលេខាជាតិការដ្ឋាន គ.ជ.ប.ទ មាននិកសណ្ឌានសម្រាប់ដោយទេរូក ដែលត្រូវកំណត់ដោយ សេចក្តីសម្រេចបេស់ប្រធាន គ.ជ.ប.ទ ។

ចំណុចទី៥
អនុសាលាប្បញ្ញត្តិ

ទារាង១៩..

បទឃ្មោះត្រូវបានដែលផ្តើមនឹងអនុក្រុងនេះ: ត្រូវខ្ចោះនិងការណ៍។

ចារចាស់..

ដើម្បីទទួលបន្ទុកថីស្តីការគោរោង ដើម្បីក្រសួងមហាផ្ទៃ ដើម្បីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តែងដោត ដើម្បីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រធានគណៈកម្មាធិការដោតិប្រជំងារធម្មានកម្ពុជា ដើម្បីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាបនដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនក្រឹត្យនេះ តាមការកិច្ចរៀងទូទាត់ពីថ្វីចុះហត្ថលេខាគម្លៅ។

ត្រូវនិញ្ញាងទៅកីឡា ខេត្តកំពង់ចាម ត.ស ២៥៦១

ពីនៅក្នុងថ្ងៃទី២៣ ខែ កុម្ភា ឆ្នាំ ២០១៨ លេខ ៩៧៤



នាយកដ្ឋាននគរបាល នគរបាល នគរបាល នគរបាល

អតិថិជនទំនាក់ទំនង :

- ក្រសួងព្រះរាយការណ៍
- អគ្គលេខាធិការដ្ឋានក្រុមហ៊ុនក្រុមហ៊ុន
- អគ្គលេខាធិការដ្ឋានក្រុមហ៊ុន
- អគ្គលេខាធិការដ្ឋានអង្គភាព
- អគ្គលេខាធិការដ្ឋានអង្គភាព
- ឧទ្ទកាលឃើយសម្រេចនាយកដ្ឋាន
- ឧទ្ទកាលឃើយសម្រេច ឯកឧត្តម លោកជំទៅខេត្តកំពង់ចាម
- ផ្ទៃមាត្រា១៥
- កដិកិច្ច
- ឯកសារ កាលបរិច្ឆេទ